



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានហិរញ្ញវត្ថុ

ប្រជុំស្តីពី

ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣
និងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ២០២១

ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ
ក្រសួងអប់រំ យុវជន និងកីឡា

យោង៖ -សារាចរណែនាំលេខ០៣ សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា
-សារាចរណែនាំលេខ០៤ សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា

របៀបវារៈ

1. មតិស្វាគមន៍របស់ឯកឧត្តម **ពិត ចំណាន** រដ្ឋលេខាធិការប្រចាំការ
2. បទបង្ហាញស្តីពីខ្លឹមសារសារាចរលេខ ០៣ សរណន និង ០៤ សរណន
3. បទបង្ហាញស្តីពីការអនុវត្តថវិកាឆ្នាំ២០២០ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
4. បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រោងដែនការយុទ្ធសាស្ត្រថវិកា២០២១-២០២៣
5. បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រោងថវិកាបន្ទុកបុគ្គលិក
6. បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រោងថវិកាក្រៅបន្ទុកបុគ្គលិក
7. ផ្សេងៗ

ការណែនាំសាវ័យស្រីច្បាប់ថវិកាឆ្នាំ២០២១

១. សេចក្តីផ្តើម


២. សាវ័យស្រីច្បាប់ថវិកាឆ្នាំ២០២១ សរុប

៣. សាវ័យស្រីច្បាប់ថវិកាឆ្នាំ២០២១ សរុប

១. សេចក្តីផ្តើម

ប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ

មាត្រា ៣៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ បានកំណត់នូវប្រតិទិនសម្រាប់ការរៀបចំថវិកា (រៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ) ជា ០៣ ដំណាក់កាល៖



ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ២០២១ ស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺរលាកសួតប្រភេទថ្មីកូវីដ-១៩ (Covid-19) ដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិបាកប៉ាន់ប្រមាណច្បាស់លាស់។ ដូចនេះ រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំលេខ០៣ សរណន ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ និងលេខ០៤ សរណន ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ទំហំនៃការធ្វើវិចារណកម្មចំណាយសម្រាប់អង្គភាពរដ្ឋបាលកណ្តាល

យោងតាមសារាចរណែនាំលេខ ០១ សហវ.អច និងសារាចរណែនាំលេខ ០៣ សហវ.អច តម្រូវឱ្យធ្វើវិចារណកម្មចំណាយលើអនុគណនីមួយចំនួនដូចខាងក្រោម៖

អនុគណនី	បរិយាយ	កាត់សន្សំលើកទី១	កាត់សន្សំលើកទី២	សរុប	ផ្សេងៗ
60015	ប្រេងឥន្ធនៈ និងប្រេងរំអិល	13%	37%	50%	
60021	សម្ភារការិយាល័យ	15%	35%	50%	
60041	ឯកសណ្ឋាន	0%	50%	50%	
60051	សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	0%	50%	50%	
60052	សង្ហារឹម	0%	50%	50%	
60053	សម្ភារប្រើប្រាស់	0%	50%	50%	
60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	100%	0%	100%	សម្រាប់តែទិញរថយន្ត
60055	សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	15%	35%	50%	
61041	សោហ៊ុយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	0%	50%	50%	
61101	សោហ៊ុយទទួលភ្ញៀវជាតិ	0%	50%	50%	
61102	សោហ៊ុយទទួលភ្ញៀវបរទេស	0%	50%	50%	
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	0%	50%	50%	
61105	ចំណាយសម្រាប់វត្ថុអនុស្សាវរីយ៍នៅក្នុង និងក្រៅប្រទេស	0%	50%	50%	
61106	ចំណាយសម្រាប់ការតាំងពិពណ៌នៅក្នុង និងក្រៅប្រទេស	0%	50%	50%	
61107	ការយោសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	0%	50%	50%	
61121	សោហ៊ុយដឹកជញ្ជូន	0%	50%	50%	
61122	សោហ៊ុយបេសកកម្ម	0%	50%	50%	
61123	សោហ៊ុយស្នាក់នៅ	0%	50%	50%	
61131	សោហ៊ុយដឹកជញ្ជូន	50%	0%	50%	
61132	សោហ៊ុយបេសកកម្ម	50%	0%	50%	
61133	សោហ៊ុយស្នាក់នៅ	50%	0%	50%	

ទំហំនៃការធ្វើវិចារណកម្មចំណាយរបស់ក្រសួងអ.យ.ក

ឯកតា៖ រៀល

ល.រ	បរិយាយ	ឥណទានដើមឆ្នាំ	ឥណទានកាត់តម្រឹម	ឥណទានក្រោយកាត់សន្សំ
សរុប		157,344,700,000	65,508,750,000	91,835,950,000
១	រដ្ឋបាលកណ្តាល	105,164,500,000	52,582,250,000	52,582,250,000
២	មន្ទីរអ.យ.ក រាជធានី-ខេត្ត	52,180,200,000	12,926,500,000	39,253,700,000

ទំហំនៃការធ្វើវិចារណកម្មចំណាយសម្រាប់អង្គភាពរដ្ឋបាលកណ្តាល

ឯកតា៖ រៀល

អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ឥណទានដើមឆ្នាំ	ឥណទានកាត់តម្រឹម	ឥណទានក្រោយកាត់សន្សំ
សរុបរួម(៦០+៦១)		105,164,500,000	52,582,250,000	52,582,250,000
សរុបជំពូក ៦០		34,710,900,000	17,355,450,000	17,355,450,000
60015	ប្រេងឥន្ធនៈ និងប្រេងអំពិល	1,675,200,000	837,600,000	837,600,000
60021	សម្ភារការិយាល័យ	6,515,500,000	3,257,750,000	3,257,750,000
60041	ឯកសណ្ឋាន	505,600,000	252,800,000	252,800,000
60051	សម្ភារនិងបរិក្ខារបច្ចេកទេសមិនព័ត៌មានវិទ្យា	7,203,600,000	3,601,800,000	3,601,800,000
60052	សង្ហារឹម	2,269,100,000	1,134,550,000	1,134,550,000
60053	សម្ភារប្រើប្រាស់	4,488,800,000	2,244,400,000	2,244,400,000
60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	1,070,000,000	535,000,000	535,000,000
60055	សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	10,983,100,000	5,491,550,000	5,491,550,000

ទំហំនៃការធ្វើវិចារណកម្មសចំណាយប្រាប់អង្គភាពរដ្ឋបាលកណ្តាល

				ឯកតា៖ រៀល
កូដ	ចំណាត់ថ្នាក់ចំណាយ	ឥណទានដើមឆ្នាំ	ឥណទានកាត់តម្រឹម	ឥណទានក្រោយកាត់សន្សំ
សរុបជំពូក ៦១		70,453,600,000	35,226,800,000	35,226,800,000
61041	សោហ៊ុយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	10,172,700,000	5,086,350,000	5,086,350,000
61101	សោហ៊ុយទទួលភ្ញៀវជាតិ	390,600,000	195,300,000	195,300,000
61102	សោហ៊ុយទទួលភ្ញៀវបរទេស	1,580,200,000	790,100,000	790,100,000
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	9,227,100,000	4,613,550,000	4,613,550,000
61105	ចំណាយសម្រាប់វត្ថុអនុស្សាវរីយ៍នៅក្នុង និងក្រៅប្រទេស	411,800,000	205,900,000	205,900,000
61106	ចំណាយសម្រាប់ការតាំងពិពណ៌នៅក្នុង និងក្រៅប្រទេស	126,000,000	63,000,000	63,000,000
61107	ការយោសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	243,100,000	121,550,000	121,550,000
61121	សោហ៊ុយដឹកជញ្ជូន	5,112,300,000	2,556,150,000	2,556,150,000
61122	សោហ៊ុយបេសកកម្ម	5,043,600,000	2,521,800,000	2,521,800,000
61123	សោហ៊ុយស្នាក់នៅ	30,751,600,000	15,375,800,000	15,375,800,000
61131	សោហ៊ុយដឹកជញ្ជូន	2,230,500,000	1,115,250,000	1,115,250,000
61132	សោហ៊ុយបេសកកម្ម	1,238,600,000	619,300,000	619,300,000
61133	សោហ៊ុយស្នាក់នៅ	3,925,500,000	1,962,750,000	1,962,750,000

ទំហំនៃការធ្វើវិចារណកម្មចំណាយសម្រាប់មន្ទីរជំនាញរាជធានី ខេត្ត

អនុគណនី	បរិយាយ	កាត់សន្សំលើកទី១	កាត់សន្សំលើកទី២	សរុប	ផ្សេងៗ
60015	ប្រេងឥន្ធនៈ និងប្រេងអំពិល	0%	25%	25%	
60021	សម្ភារការិយាល័យ	0%	25%	25%	
60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	100%	0%	100%	សម្រាប់តែទិញ រថយន្ត
60055	សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	0%	25%	25%	
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	0%	25%	25%	
61121	សោហ៊ុយដឹកជញ្ជូន	0%	25%	25%	
61122	សោហ៊ុយបេសកកម្ម	0%	25%	25%	
61123	សោហ៊ុយស្នាក់នៅ	0%	25%	25%	

ទំហំនៃការធ្វើវិចារណកម្មចំណាយសម្រាប់មន្ទីរជំនាញរាជធានី ខេត្ត

ឯកតា៖ រៀល

អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ថវិកា	កាត់តម្រឹម			នៅសល់
			សរុប	០០១	០០៣	
	សរុប	52,180,200,000	12,926,500,000	1,108,000,000	11,818,500,000	39,253,700,000
60015	ប្រេងឥន្ធនៈ និងប្រេងរំអិល	2,825,900,000	706,475,000	-	706,475,000	2,119,425,000
60021	សម្ភារការិយាល័យ	6,790,800,000	1,697,700,000	-	1,697,700,000	5,093,100,000
60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	1,403,000,000	1,108,000,000	1,108,000,000	-	295,000,000
60055	សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	8,117,600,000	2,029,400,000	-	2,029,400,000	6,088,200,000
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	11,261,000,000	2,815,250,000	-	2,815,250,000	8,445,750,000
61121	សោហ៊ុយដឹកជញ្ជូន	1,403,700,000	350,925,000	-	350,925,000	1,052,775,000
61122	សោហ៊ុយបេសកកម្ម	3,270,500,000	817,625,000	-	817,625,000	2,452,875,000
61123	សោហ៊ុយស្នាក់នៅ	13,604,500,000	3,401,125,000	-	3,401,125,000	10,203,375,000

២.សាវចរណេសាំលេខ០៣ សរណេន ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា(BSP)

ផែនការយុទ្ធសាស្ត្រថវិកាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់៖

១

ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួងជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល

២

បង្កើនវិចារណកម្មចំណាយអាទិភាពឱ្យកាន់តែឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង

៣

ធានានិរន្តរភាពនៃការអនុវត្តកម្មវិធីរបស់ក្រសួង ដើម្បីសម្រេចគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ

៤

ជាមូលដ្ឋានសម្រាប់ពន្យល់និងបង្ហាញសេចក្តីសំអាងអំពីតម្រូវការថវិកា សម្រាប់អនុវត្តគោលនយោបាយ

៥

ជាមូលដ្ឋានក្នុងការរៀបចំនិងវិភាជន៍ថវិកាប្រចាំឆ្នាំឱ្យចំទិសដៅអាទិភាព



១. ការគ្រោងចំណូល

ចំណុចសំខាន់ៗត្រូវផ្ដោតលើ៖

គោលដៅសូចនាករចំណូលនៃក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុ
សាធារណៈដែលបានដាក់ចេញក្នុងសារាចរណែនាំនេះ

ការវាយតម្លៃការអនុវត្តការប្រមូលចំណូលក្នុងឆ្នាំកន្លងមក និងការប៉ាន់ស្មានការ
ប្រមូលចំណូលក្នុងឆ្នាំកំពុងអនុវត្ត

ការដាក់ចេញវិធានការចំណូលដាក់ស្ដែងបន្ថែមទៀតតាមក្រសួង-ស្ថាប័ន
នីមួយៗ ដើម្បីបង្កើនការប្រមូលចំណូលដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់
ខ្លួន។



២. ការគ្រោងចំណាយថវិកា

ការកំណត់ពិតានចំណាយគោលរបស់ក្រសួង-ស្ថាប័ន ដោយត្រូវបានផ្តល់ជាកញ្ចប់ថវិកាសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) មានដូចខាងក្រោម៖

ឯកតា៖លានរៀល

បរិយាយ	ឆ្នាំ២០២០			ផែនការយុទ្ធសាស្ត្រថវិកា			លម្អៀងក្រោយកាត់
	ច្បាប់	វិចារណកម្ម	នៅសល់	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២៣	
	1	2	3=1-2	4	5	6	
សរុប	3,206,835.0	65,393.8	3,141,441.2	3,009,703.0	2,898,160.0	2,958,167.0	(131,738.2)
បន្ទុកបុគ្គលិក	2,583,589.8	-	2,583,589.8	2,461,241.0	2,338,758.0	2,379,986.0	(122,348.8)
ក្រៅបន្ទុកបុគ្គលិក	623,245.2	65,393.8	557,851.4	548,462.0	559,402.0	578,181.0	(9,389.4)
១. រដ្ឋបាលកណ្តាល	373,687.4	52,467.3	321,220.1	321,355.0	325,219.0	338,361.0	134.9
បន្ទុកបុគ្គលិក	92,884.7	-	92,884.7	93,020.0	93,020.0	99,530.0	135.3
ក្រៅបន្ទុកបុគ្គលិក	280,802.7	52,467.3	228,335.4	228,335.0	232,199.0	238,831.0	(0.4)
២. មន្ទីររាជធានីខេត្ត	2,833,147.6	12,926.5	2,820,221.1	2,688,348.0	2,572,941.0	2,619,806.0	(131,873.1)
បន្ទុកបុគ្គលិក	2,490,705.1		2,490,705.1	2,368,221.0	2,245,738.0	2,280,456.0	(122,484.1)
ក្រៅបន្ទុកបុគ្គលិក	342,442.5	12,926.5	329,516.0	320,127.0	327,203.0	339,350.0	(9,389.0)

បញ្ជាក់៖ បន្ទុកបុគ្គលិកមិនគិតបញ្ចូលប្រាក់រង្វាន់

ឯកតា៖លានរៀល

បរិយាយ	ឆ្នាំ២០២០			ផែនការយុទ្ធសាស្ត្រថវិកា			លម្អៀងក្រោយកាត់
	ច្បាប់	វិចារណកម្ម	នៅសល់	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២៣	
	1	2	3=1-2	4	5	6	7=4-3
1. រដ្ឋបាលកណ្តាល	373,687.4	52,467.3	321,220.1	321,355.0	325,219.0	338,361.0	134.9
បន្ទុកបុគ្គលិក	92,884.7	-	92,884.7	93,020.0	93,020.0	99,530.0	135.3
ក្រៅបន្ទុកបុគ្គលិក	280,802.7	52,467.3	228,335.4	228,335.0	232,199.0	238,831.0	(0.4)
-ផ្នែកអប់រំ	271,556.7	36,092.0	235,464.7	235,600.0	238,339.0	249,439.0	135.3
បន្ទុកបុគ្គលិក	91,277.6		91,277.6	91,413.0	91,413.0	97,811.0	135.4
ក្រៅបន្ទុកបុគ្គលិក	180,279.1	36,092.0	144,187.1	144,187.0	146,926.0	151,628.0	(0.1)
-ផ្នែកឧត្តមសិក្សា	40,200.9	9,622.7	30,578.2	30,578.0	31,290.0	32,608.0	(0.2)
បន្ទុកបុគ្គលិក	1,379.9		1,379.9	1,380.0	1,380.0	1,476.0	0.1
ក្រៅបន្ទុកបុគ្គលិក	38,821.0	9,622.7	29,198.3	29,198.0	29,910.0	31,132.0	(0.3)
-ផ្នែកយុវជន និងកីឡា	61,929.8	6,752.6	55,177.2	55,177.0	55,590.0	56,314.0	(0.2)
បន្ទុកបុគ្គលិក	227.2		227.2	227.0	227.0	243.0	(0.2)
ក្រៅបន្ទុកបុគ្គលិក	61,702.6	6,752.6	54,950.0	54,950.0	55,363.0	56,071.0	-

**៣. សារាចរណែនាំលេខ០៤ សរណាទ
ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១**



១. ការគ្រោងចំណូល

ចំណូលសារពើពន្ធ

- លទ្ធផលដែលសម្រេចនៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ (ឆ្នាំ២០២០)
- ចំណូលបន្ថែមដែលសង្ឃឹមថានឹងប្រមូលបាន ដោយសារការពង្រឹង កែលម្អរដ្ឋបាល និងការប្រមូលបំណុលពន្ធដែលត្រូវទារ
- ការប៉ាន់ស្មានលើការអភិវឌ្ឍសេដ្ឋកិច្ចនិងអាជីវកម្មនៅពេលខាងមុខ។

ចំណូលមិនមែនសារពើពន្ធ

ត្រូវគិតគូរទៅតាមគោលការណ៍ដែលនាំឱ្យមានផលទុន ដូចជា កិច្ចសន្យាសម្បទាន គ្រប់ប្រភេទ កិច្ចសន្យាជួលសេវាកម្ម ការពង្រឹង និងកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋ ព្រមទាំងការប្រមូលបំណុលដែលត្រូវទារជាដើម ។ល។



២. ការគ្រោងចំណាយថវិកា

ចំណាយបន្ទុកបុគ្គលិក

ក្របខណ្ឌថ្មី៖ ត្រូវគ្រោងយ៉ាងច្រើនស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ និងត្រូវបញ្ជាក់អំពីគោលដៅនៃតម្រូវការ ដោយត្រូវបញ្ជាក់ពីគោលបំណងតម្រូវការនិងមុខងារនៃមន្ត្រីដែលត្រូវជ្រើសរើសបន្ថែម។ ក្នុងករណីជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីមានចំនួនតិចជាងមន្ត្រីចូលនិវត្តន៍ នោះក្រសួង-ស្ថាប័នអាចស្នើសុំប្រើប្រាស់ថវិកានោះដើម្បីផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ និង/ឬសម្រាប់បន្ថែមចំណាយមិនមែនបន្ទុកបុគ្គលិក ដើម្បីជាប្រយោជន៍សម្រាប់អង្គភាពរបស់ខ្លួន ជាពិសេសសម្រាប់ការងារដែលមានចរិតយុទ្ធសាស្ត្រក្នុងការកែទម្រង់និងសម្រេចគោលនយោបាយសំខាន់ៗរបស់ក្រសួង-ស្ថាប័ន។

ចំណាយបន្ទុកបុគ្គលិក (ត)

- ត្រូវគ្រោងបៀវត្សមូលដ្ឋាន ដោយរក្សាសន្ទស្សន៍បៀវត្សមូលដ្ឋានស្មើនឹងកម្រិតឆ្នាំ២០២០ ដោយផ្អែកតាមក្របខណ្ឌ និងកម្រិតបៀវត្សឆ្នាំ២០២០ ព្រមទាំងតាមតារាងប្រព័ន្ធប្រាក់បៀវត្សនៃក្រសួងមុខងារសាធារណៈ និងតាមចំនួនមន្ត្រីរាជការដែលមានជាក់ស្តែងនៅក្នុងឆ្នាំ២០២០។
- ត្រូវគ្រោងចំនួនមន្ត្រីជាប់កិច្ចសន្យា មិនឱ្យលើសពីចំនួន ដែលក្រសួងមុខងារសាធារណៈផ្តល់ជូនក្នុងឆ្នាំ២០២០ ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់
- ត្រូវផ្អាកការគ្រោងថវិកាក្នុងការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១។

ចំណាយក្រៅបន្ទុកបុគ្គលិក

- ត្រូវគ្រោងថវិកាទៅតាមទំហំពិតតាមចំណាយគោលឆ្នាំ២០២១ ដែលបានផ្តល់ជូននៅក្នុង BSP គឺយ៉ាងច្រើនបំផុតស្មើនឹងកម្រិតថវិកាអតិបរមានៃច្បាប់ឆ្នាំ២០២០ ដែលបានធ្វើវិចារណកម្មចំណាយទាំងពីរលើករួច ព្រមទាំងត្រូវភ្ជាប់ជាមួយឯកសារគាំទ្រ ទើបអាចដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាក្សាចរចានៅពេលរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំបាន
- ដោយឡែកសម្រាប់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ ការគ្រោងកញ្ចប់ថវិកាត្រូវអនុវត្តតាមប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលក្រុងស្រុកទាំង ១៤ ក្នុងខេត្តបាត់ដំបង សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ

ចំណាយក្រៅបន្ទុកបុគ្គលិក (ត)

- ចំពោះការបន្តអនុវត្តសកម្មភាពការងារកំពុងដំណើរការ ត្រូវគ្រោងចំណាយនៃកម្មវិធីនីមួយៗ ដោយផ្អែកលើបរិមាណធាតុចូលដែលធ្លាប់ប្រើក្នុងឆ្នាំ២០១៩ និងប៉ាន់ស្មានអនុវត្តក្នុងឆ្នាំ២០២០
- ត្រូវពិនិត្យឡើងវិញ និងត្រូវកាត់ចេញនូវមុខចំណាយទាំងឡាយណាដែលមានតម្រូវការសម្រាប់តែអនុវត្តក្នុងឆ្នាំ២០២០ ឬសកម្មភាពដែលត្រូវបញ្ចប់ក្នុងឆ្នាំ២០២០
- ត្រូវពិនិត្យលទ្ធភាពនៃការផ្ទេរធនធានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ឬពីអង្គភាពថវិកាមួយទៅអង្គភាពថវិកាមួយទៀតនៅក្នុងក្រសួង-ស្ថាប័ន និងត្រូវបានអនុញ្ញាតឱ្យកាត់ចេញនូវថវិកាប្រភេទចំណាយមិនជាប្រចាំផ្ទៃក្នុង។

ពេលទទួលសារាចរណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្តត្រូវ
រៀបចំជាបន្ទាន់នូវគម្រោងចំណូល-ចំណាយថវិការបស់ខ្លួនសម្រាប់ការគ្រប់គ្រងឆ្នាំ
២០២១ ទៅតាមគំរូដែលភ្ជាប់មកជាមួយនេះ និងផ្ញើមកក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) ចំនួនពីរច្បាប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១០
ខែកក្កដា ឆ្នាំ២០២០ ។

ပျဉ်းမိမိလူလူ